




អង្គការយុវជន និងកីឡាជាតិ

ស្បែកហោត្វិកហាត់

តណីតវិទ្យា



៣



សៀវភៅបង្កើតហាត់

គណិតវិទ្យា

ថ្នាក់ទី

៣



ចោទពុទ្ធស្នាមដោយ

គ្រឹះស្ថានចោទពុទ្ធសិល្បៈកម្ពុជា

ឆ្នាំ ១៩៩៧ ហោរសិនី ព្រះនរោត្តម ភ្នំពេញ

អ្នកនិពន្ធនិងរៀបរៀង

លោក អ៊ិន ភីមស្រីន

អ្នកនិយាយអង្គបទ

អ្នកស្រី ហាក់ ជាត្តិ

អ្នករៀបរៀង

លោក គង់ ចិត្រា

អ្នកផ្សព្វផ្សាយ

លោក អ៊ុំ បុប្ផា

ភាសាខ្មែរសៀវភៅនេះ

រក្សាសិទ្ធិ ©

ក្រុមហ៊ុនសៀវភៅខ្មែរ

បោះពុម្ពឆ្នាំ ២០១៧

ISBN 9-789-995-001-711

លទ្ធផល

យើងខ្ញុំយល់ឃើញថា នៅសាលាបឋមសិក្សាចំណេះទូទៅពុំទាន់មាន
សៀវភៅហ្វឹកហាត់គណិតវិទ្យាគ្រប់ម៉ោងសិក្សានៅឡើយ ។ ហេតុដូច្នេះនេះ
ហើយទើបយើងខ្ញុំបានវិភាគនិងនិពន្ធសៀវភៅហ្វឹកហាត់គណិតវិទ្យាថ្នាក់ទី ៣នេះ
ឡើង ក្នុងគោលបំណងជួយចំពេញបន្ថែមលើខ្លឹមសារសៀវភៅគណិតវិទ្យា
ថ្នាក់ទី ៣របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យសិស្សានុសិស្សហ្វឹកហាត់
គណិតវិទ្យា បន្ថែមទៀតនៅពេលទំនេរ ហើយប្អូនៗអាចមើលចម្លើយត្រឹមត្រូវ
នៅទំព័រខាងក្រោយ ។

យើងខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងតូលរួមចំណែកក្នុងការអភិវឌ្ឍចំណេះ
ដឹងផ្នែកគណិតវិទ្យាជាមិនទាន់ឡើយ ។

ជាទីបញ្ចប់ យើងខ្ញុំសូមផ្ដេងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ
អ្នកគ្រូ និងសហការី ដែលបានសហការនិងផ្តល់យោបល់ល្អៗ ក្នុងការនិពន្ធ
សៀវភៅនេះឡើង ។

យើងខ្ញុំរង់ចាំទទួលរាល់ការវិវត្តន៍ស្ថាបនាពីលោកគ្រូ អ្នកគ្រូ មាតាបិតា
អាណាព្យាបាលសិស្ស និងប្រិយមិត្តគ្រប់មជ្ឈដ្ឋាន ។

សុខអរគុណ !

មាតិកា

ទំព័រ

1. ចំនួន 10 000	1
2. ទម្ងន់.....	8
3. វិធីបូក.....	9
4. រូបិយវត្ថុ.....	31
5. ប្រវែង.....	32
6. វិធីដក.....	33
7. ចំណុះ.....	55
8. ម៉ោងនិងនាទី.....	57
9. វិធីគុណ.....	59
10. ធរណីមាត្រ.....	71
11. វិធីចែក.....	75
12. ប្រភាគ.....	90
13. ក្រាមរូបភាព.....	92
14. លីនាំគីរូ.....	94
15. ចម្លើយលំហាត់.....	95



ចំនួន 10 000



បំពេញចំនួន

100 → 120 → 140 → 160 → 180

200 → 220 → → →

300 → 320 → → →

400 → 420 → → →


500 → 520 → → →

600 → 620 → → →

700 → 720 → → →

800 → 820 → → →

900 → 920 → → →



បំពេញចំនួន

1 000 → 1 200 → → →

2 000 → 2 200 →

3 000 → 3 200 →

4 000 → 4 200 →


5 000 → 5 200 →

6 000 → 6 200 →

7 000 → 7 200 →

8 000 → 8 200 →

9 000 → 9 200 →



សំណុំ សំណុំ ពាក្យ

$$4\ 572 = 4\ 000 + 500 + 70 + 2$$



$$3\ 895 = \square + \square + \square + \square$$



$$6\ 760 = \square + \square + \square + \square$$



$$7\ 801 = \square + \square + \square + \square$$



$$8\ 095 = \square + \square + \square + \square$$



$$9\ 007 = \square + \square + \square + \square$$





បំពេញចំនួន

ផ្សំចំនួនដោយប្រើលេខ 2, 4, 6

246

ផ្សំចំនួនដោយប្រើលេខ 1, 4, 9

149


ផ្សំចំនួនដោយប្រើលេខ 2, 2, 3, 3

2 233

+ + + =

ផ្សំចំនួនដោយប្រើលេខ 5, 5, 0, 1

5 501



រៀបចំនួនពីតូចទៅធំ

4 302

2 043

3 042

2 403

3 402

2 043

2 953

3 592

2 593

3 295

2 395

2 395

7 982

8 729

7 829

7 892

7 289

7 289

3 113


3 311

3 131

1 331

1 313

1 313



រៀបចំខ្លួនពីធំទៅតូច

7 072	7 720	7 207	7 702	7 270
7 720				

4 631	4 361	4 613	4 316	4 136
4 631				

9 881	9 188	9 818	8 981	8 918
9 881				

7 650	7 560	7 065	7 056	7 605
7 650				



ចូរបង្កាត់ចំនួនខាងក្រោម

បង្កាត់ចំនួនត្រឹមខ្ទង់ដប់

2 754	3 472	9 338	1 257	3 563
↓				
2 750				

បង្កាត់ចំនួនត្រឹមខ្ទង់រយ

4 310	9 740	8 383	7 275	6 554
↓				
4 300				

បង្កាត់ចំនួនត្រឹមខ្ទង់ពាន់

3 431	4 205	3 700	7 679	8 259
↓				
3 000				



ទម្ងន់

តើផ្លែឈើទាំងពីរមានទម្ងន់សរុបប៉ុន្មាន ?



4 kg



3 kg



$$4 + 3 = \square \text{ kg}$$

ផ្លែឈើមានទម្ងន់ kg

សុទ្ធមានទម្ងន់ 42 kg ហើយសៅស្រាសាលជាង
សុទ្ធ 7 kg ។ តើសៅមានទម្ងន់ប៉ុន្មាន ?

$$42 - 7 = \square \text{ kg}$$

សៅមានទម្ងន់ kg



ទាទឹមួយៗមានទម្ងន់ 2 kg ។ តើទា 14 មានទម្ងន់ប៉ុន្មាន ?



$$14 \times 2 = \square \text{ kg}$$



ទាមានទម្ងន់ kg



18 kg

$$18 : 6 = \square \text{ kg}$$

រកទម្ងន់នៃក្នុងមួយៗ ។

ក្នុងមួយមានទម្ងន់ kg



វិធីបូក

ប្រើប្រាស់ប្រតិបត្តិការ



បូកគ្នាទៅតាមទុក

$$\begin{array}{r} 3\ 172 \\ + \quad 27 \\ \hline \end{array}$$

3 199

$$\begin{array}{r} 4\ 918 \\ + \quad 71 \\ \hline \end{array}$$

$$\begin{array}{r} 2\ 805 \\ + \quad 83 \\ \hline \end{array}$$

$$\begin{array}{r} 4\ 040 \\ + \quad 39 \\ \hline \end{array}$$


$$\begin{array}{r} 9\ 202 \\ + \quad 66 \\ \hline \end{array}$$

$$\begin{array}{r} 4\ 812 \\ + \quad 65 \\ \hline \end{array}$$

$$\begin{array}{r} 8\ 121 \\ + \quad 67 \\ \hline \end{array}$$

$$\begin{array}{r} 1\ 070 \\ + \quad 29 \\ \hline \end{array}$$

$$\begin{array}{r} 5\ 651 \\ + \quad 46 \\ \hline \end{array}$$




គណិត

$$\begin{array}{r}
 8\ 822 \\
 + \quad 44 \\
 \hline
 8\ 866
 \end{array}$$

$$\begin{array}{r}
 7\ 071 \\
 + \quad 17 \\
 \hline
 \end{array}$$

$$\begin{array}{r}
 4\ 327 \\
 + \quad 51 \\
 \hline
 \end{array}$$

$$\begin{array}{r}
 4\ 051 \\
 + \quad 33 \\
 \hline
 \end{array}$$




$$\begin{array}{r}
 3\ 342 \\
 + \quad 45 \\
 \hline
 \end{array}$$

$$\begin{array}{r}
 1\ 808 \\
 + \quad 91 \\
 \hline
 \end{array}$$

$$\begin{array}{r}
 6\ 762 \\
 + \quad 23 \\
 \hline
 \end{array}$$

$$\begin{array}{r}
 6\ 707 \\
 + \quad 62 \\
 \hline
 \end{array}$$



បំពេញចំនួន

$$\begin{array}{r}
 4\ 259 \\
 + \quad \boxed{30} \\
 \hline
 4\ 289
 \end{array}$$

$$\begin{array}{r}
 3\ 159 \\
 + \quad \boxed{} \\
 \hline
 3\ 199
 \end{array}$$

$$\begin{array}{r}
 3\ 040 \\
 + \quad \boxed{} \\
 \hline
 3\ 088
 \end{array}$$

$$\begin{array}{r}
 3\ 245 \\
 + \quad \boxed{} \\
 \hline
 3\ 278
 \end{array}$$




$$\begin{array}{r}
 2\ 024 \\
 + \quad \boxed{} \\
 \hline
 2\ 089
 \end{array}$$

$$\begin{array}{r}
 5\ 050 \\
 + \quad \boxed{} \\
 \hline
 5\ 094
 \end{array}$$

$$\begin{array}{r}
 7\ 112 \\
 + \quad \boxed{} \\
 \hline
 7\ 196
 \end{array}$$

$$\begin{array}{r}
 9\ 202 \\
 + \quad \boxed{} \\
 \hline
 9\ 286
 \end{array}$$



គណនា

$$\begin{array}{r} 8\,203 \\ + 475 \\ \hline 8\,678 \end{array}$$

$$\begin{array}{r} 9\,021 \\ + 376 \\ \hline 9\,397 \end{array}$$

$$\begin{array}{r} 2\,871 \\ + 106 \\ \hline 2\,977 \end{array}$$

$$\begin{array}{r} 7\,240 \\ + 658 \\ \hline 7\,898 \end{array}$$



$$\begin{array}{r} 2\,755 \\ + 6\,134 \\ \hline 8\,889 \end{array}$$

$$\begin{array}{r} 4\,257 \\ + 631 \\ \hline 4\,888 \end{array}$$

$$\begin{array}{r} 3\,392 \\ + 605 \\ \hline 4\,000 \end{array}$$

$$\begin{array}{r} 8\,291 \\ + 603 \\ \hline 8\,894 \end{array}$$



គណនា

$$\begin{array}{r} 8\ 033 \\ + \quad 254 \\ \hline 8\ 287 \end{array}$$

$$\begin{array}{r} 4\ 141 \\ + \quad 537 \\ \hline \end{array}$$

$$\begin{array}{r} 8\ 778 \\ + \quad 221 \\ \hline \end{array}$$

$$\begin{array}{r} 3\ 773 \\ + \quad 216 \\ \hline \end{array}$$

$$\begin{array}{r} 7\ 020 \\ + \quad 818 \\ \hline \end{array}$$

$$\begin{array}{r} 9\ 002 \\ + \quad 997 \\ \hline \end{array}$$

$$\begin{array}{r} 5\ 242 \\ + \quad 635 \\ \hline \end{array}$$

$$\begin{array}{r} 4\ 566 \\ + \quad 423 \\ \hline \end{array}$$






បំពេញចំនួន

$$\begin{array}{r}
 9\ 241 \\
 + \quad \boxed{653} \\
 \hline
 9\ 894
 \end{array}$$

$$\begin{array}{r}
 5\ 124 \\
 + \quad \boxed{} \\
 \hline
 5\ 867
 \end{array}$$

$$\begin{array}{r}
 9\ 110 \\
 + \quad \boxed{} \\
 \hline
 9\ 577
 \end{array}$$

$$\begin{array}{r}
 4\ 321 \\
 + \quad \boxed{} \\
 \hline
 4\ 587
 \end{array}$$



$$\begin{array}{r}
 7\ 241 \\
 + \quad \boxed{} \\
 \hline
 7\ 476
 \end{array}$$

$$\begin{array}{r}
 6\ 033 \\
 + \quad \boxed{} \\
 \hline
 6\ 478
 \end{array}$$

$$\begin{array}{r}
 1\ 234 \\
 + \quad \boxed{} \\
 \hline
 1\ 676
 \end{array}$$

$$\begin{array}{r}
 7\ 534 \\
 + \quad \boxed{} \\
 \hline
 7\ 794
 \end{array}$$



គណិត

$$\begin{array}{r}
 8\ 021 \\
 +\ 1\ 975 \\
 \hline
 9\ 996
 \end{array}$$

$$\begin{array}{r}
 6\ 201 \\
 +\ 2\ 798 \\
 \hline
 \end{array}$$

$$\begin{array}{r}
 4\ 545 \\
 +\ 2\ 453 \\
 \hline
 \end{array}$$


$$\begin{array}{r}
 2\ 091 \\
 +\ 7\ 808 \\
 \hline
 \end{array}$$

$$\begin{array}{r}
 7\ 033 \\
 +\ 2\ 855 \\
 \hline
 \end{array}$$

$$\begin{array}{r}
 7\ 245 \\
 +\ 2\ 604 \\
 \hline
 \end{array}$$

$$\begin{array}{r}
 5\ 353 \\
 +\ 3\ 426 \\
 \hline
 \end{array}$$

$$\begin{array}{r}
 4\ 444 \\
 +\ 4\ 303 \\
 \hline
 \end{array}$$



គណនា

$$\begin{array}{r}
 2\ 070 \\
 +\ 6\ 818 \\
 \hline
 8\ 888
 \end{array}$$

$$\begin{array}{r}
 2\ 030 \\
 +\ 4\ 827 \\
 \hline
 \end{array}$$

$$\begin{array}{r}
 6\ 271 \\
 +\ 2\ 328 \\
 \hline
 \end{array}$$

$$\begin{array}{r}
 4\ 733 \\
 +\ 5\ 245 \\
 \hline
 \end{array}$$


$$\begin{array}{r}
 6\ 377 \\
 +\ 3\ 621 \\
 \hline
 \end{array}$$

$$\begin{array}{r}
 4\ 151 \\
 +\ 3\ 426 \\
 \hline
 \end{array}$$

$$\begin{array}{r}
 8\ 191 \\
 +\ 1\ 708 \\
 \hline
 \end{array}$$

$$\begin{array}{r}
 4\ 571 \\
 +\ 4\ 424 \\
 \hline
 \end{array}$$





បំពេញចំនួន

$$\begin{array}{r}
 2\ 734 \\
 + \\
 \boxed{6\ 205} \\
 \hline
 8\ 939
 \end{array}$$

$$\begin{array}{r}
 7\ 203 \\
 + \\
 \boxed{} \\
 \hline
 9\ 577
 \end{array}$$

$$\begin{array}{r}
 8\ 232 \\
 + \\
 \boxed{} \\
 \hline
 9\ 634
 \end{array}$$

$$\begin{array}{r}
 2\ 073 \\
 + \\
 \boxed{} \\
 \hline
 8\ 096
 \end{array}$$



$$\begin{array}{r}
 5\ 307 \\
 + \\
 \boxed{} \\
 \hline
 9\ 509
 \end{array}$$

$$\begin{array}{r}
 8\ 173 \\
 + \\
 \boxed{} \\
 \hline
 9\ 793
 \end{array}$$

$$\begin{array}{r}
 4\ 205 \\
 + \\
 \boxed{} \\
 \hline
 8\ 628
 \end{array}$$

$$\begin{array}{r}
 4\ 161 \\
 + \\
 \boxed{} \\
 \hline
 6\ 478
 \end{array}$$



គណនា

$$3\,462 + 37 = 3\,499$$

$$8\,304 + 472 = \text{○}$$

$$2\,245 + 634 = \text{○}$$

$$2\,820 + 4\,077 = \text{○}$$

$$8\,102 + 1\,766 = \text{○}$$

$$3\,425 + 4\,564 = \text{○}$$



បំពេញចំនួន

$$7\ 021 + 234 = 7\ 255$$

$$2\ 103 + \text{ } = 2\ 195$$

$$7\ 016 + \text{ } = 7\ 837$$

$$9\ 102 + \text{ } = 9\ 983$$

$$4\ 334 + \text{ } = 6\ 637$$

$$5\ 134 + \text{ } = 8\ 658$$




បូកគ្នានត្រូវទុក

$$\begin{array}{r} 7\ 063 \\ + \quad 27 \\ \hline \boxed{7\ 090} \end{array}$$

$$\begin{array}{r} 7\ 747 \\ + \quad 56 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 1\ 290 \\ + \quad 73 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 3\ 827 \\ + \quad 73 \\ \hline \boxed{} \end{array}$$




$$\begin{array}{r} 9\ 138 \\ + \quad 37 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 8\ 039 \\ + \quad 84 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 7\ 253 \\ + \quad 68 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 9\ 072 \\ + \quad 88 \\ \hline \boxed{} \end{array}$$



គណនា

$$\begin{array}{r} 7\ 185 \\ + \quad 15 \\ \hline 7\ 200 \end{array}$$

$$\begin{array}{r} 8\ 209 \\ + \quad 73 \\ \hline \end{array}$$

$$\begin{array}{r} 2\ 828 \\ + \quad 73 \\ \hline \end{array}$$

$$\begin{array}{r} 4\ 819 \\ + \quad 83 \\ \hline \end{array}$$



$$\begin{array}{r} 8\ 705 \\ + \quad 98 \\ \hline \end{array}$$

$$\begin{array}{r} 4\ 232 \\ + \quad 98 \\ \hline \end{array}$$

$$\begin{array}{r} 3\ 773 \\ + \quad 84 \\ \hline \end{array}$$

$$\begin{array}{r} 9\ 229 \\ + \quad 74 \\ \hline \end{array}$$






បំពេញចំណុច

$$\begin{array}{r} 3\ 709 \\ + \quad \boxed{72} \\ \hline 3\ 781 \end{array}$$

$$\begin{array}{r} 3\ 571 \\ + \quad \boxed{} \\ \hline 3\ 655 \end{array}$$

$$\begin{array}{r} 4\ 055 \\ + \quad \boxed{} \\ \hline 4\ 121 \end{array}$$

$$\begin{array}{r} 4\ 444 \\ + \quad \boxed{} \\ \hline 4\ 521 \end{array}$$



$$\begin{array}{r} 3\ 751 \\ + \quad \boxed{} \\ \hline 3\ 822 \end{array}$$

$$\begin{array}{r} 7\ 109 \\ + \quad \boxed{} \\ \hline 7\ 171 \end{array}$$

$$\begin{array}{r} 4\ 304 \\ + \quad \boxed{} \\ \hline 4\ 401 \end{array}$$

$$\begin{array}{r} 3\ 271 \\ + \quad \boxed{} \\ \hline 3\ 339 \end{array}$$



គណនា

$$\begin{array}{r} 7\ 171 \\ + \quad 389 \\ \hline 7\ 560 \end{array}$$



$$\begin{array}{r} 8\ 209 \\ + \quad 792 \\ \hline \end{array}$$

$$\begin{array}{r} 9\ 208 \\ + \quad 595 \\ \hline \end{array}$$

$$\begin{array}{r} 2\ 047 \\ + \quad 369 \\ \hline \end{array}$$

$$\begin{array}{r} 3\ 271 \\ + \quad 292 \\ \hline \end{array}$$

$$\begin{array}{r} 4\ 567 \\ + \quad 233 \\ \hline \end{array}$$

$$\begin{array}{r} 7\ 654 \\ + \quad 346 \\ \hline \end{array}$$



$$\begin{array}{r} 2\ 077 \\ + \quad 588 \\ \hline \end{array}$$




គណនា

$$\begin{array}{r} 7\ 134 \\ + \quad 187 \\ \hline 7\ 321 \end{array}$$

$$\begin{array}{r} 3\ 553 \\ + \quad 367 \\ \hline \end{array}$$

$$\begin{array}{r} 8\ 219 \\ + \quad 682 \\ \hline \end{array}$$

$$\begin{array}{r} 8\ 107 \\ + \quad 296 \\ \hline \end{array}$$




$$\begin{array}{r} 8\ 209 \\ + \quad 495 \\ \hline \end{array}$$

$$\begin{array}{r} 4\ 072 \\ + \quad 978 \\ \hline \end{array}$$

$$\begin{array}{r} 8\ 019 \\ + \quad 991 \\ \hline \end{array}$$

$$\begin{array}{r} 7\ 207 \\ + \quad 793 \\ \hline \end{array}$$



បំពេញចំនួន

$$\begin{array}{r}
 7\ 134 \\
 + \quad \boxed{119} \\
 \hline
 7\ 253
 \end{array}$$

$$\begin{array}{r}
 7\ 081 \\
 + \quad \boxed{} \\
 \hline
 7\ 460
 \end{array}$$

$$\begin{array}{r}
 7\ 208 \\
 + \quad \boxed{} \\
 \hline
 8\ 013
 \end{array}$$


$$\begin{array}{r}
 7\ 061 \\
 + \quad \boxed{} \\
 \hline
 7\ 340
 \end{array}$$

$$\begin{array}{r}
 6\ 171 \\
 + \quad \boxed{} \\
 \hline
 7\ 000
 \end{array}$$

$$\begin{array}{r}
 8\ 128 \\
 + \quad \boxed{} \\
 \hline
 9\ 000
 \end{array}$$

$$\begin{array}{r}
 7\ 073 \\
 + \quad \boxed{} \\
 \hline
 8\ 000
 \end{array}$$

$$\begin{array}{r}
 7\ 037 \\
 + \quad \boxed{} \\
 \hline
 7\ 620
 \end{array}$$





គណិត

$$\begin{array}{r} 8\ 209 \\ + 1\ 382 \\ \hline 9\ 591 \end{array}$$

$$\begin{array}{r} 6\ 285 \\ + 1\ 777 \\ \hline \end{array}$$

$$\begin{array}{r} 5\ 445 \\ + 1\ 666 \\ \hline \end{array}$$

$$\begin{array}{r} 2\ 353 \\ + 6\ 777 \\ \hline \end{array}$$



$$\begin{array}{r} 7\ 321 \\ + 1\ 679 \\ \hline \end{array}$$

$$\begin{array}{r} 8\ 088 \\ + 1\ 055 \\ \hline \end{array}$$

$$\begin{array}{r} 7\ 070 \\ + 1\ 969 \\ \hline \end{array}$$

$$\begin{array}{r} 4\ 929 \\ + 2\ 398 \\ \hline \end{array}$$



ಕರ್ಮಣಿ

$$\begin{array}{r}
 7\ 203 \\
 +\ 1\ 297 \\
 \hline
 8\ 500
 \end{array}$$

$$\begin{array}{r}
 5\ 929 \\
 +\ 2\ 082 \\
 \hline
 \end{array}$$

$$\begin{array}{r}
 7\ 029 \\
 +\ 1\ 981 \\
 \hline
 \end{array}$$


$$\begin{array}{r}
 3\ 762 \\
 +\ 1\ 378 \\
 \hline
 \end{array}$$

$$\begin{array}{r}
 8\ 091 \\
 +\ 1\ 389 \\
 \hline
 \end{array}$$

$$\begin{array}{r}
 7\ 108 \\
 +\ 2\ 394 \\
 \hline
 \end{array}$$

$$\begin{array}{r}
 6\ 237 \\
 +\ 1\ 763 \\
 \hline
 \end{array}$$

$$\begin{array}{r}
 5\ 237 \\
 +\ 3\ 736 \\
 \hline
 \end{array}$$





បំពេញចំនួន

$$\begin{array}{r}
 3\ 791 \\
 + \\
 \boxed{3\ 129} \\
 \hline
 6\ 920
 \end{array}$$

$$\begin{array}{r}
 8\ 205 \\
 + \\
 \boxed{} \\
 \hline
 9\ 601
 \end{array}$$

$$\begin{array}{r}
 7\ 066 \\
 + \\
 \boxed{} \\
 \hline
 8\ 834
 \end{array}$$


$$\begin{array}{r}
 7\ 271 \\
 + \\
 \boxed{} \\
 \hline
 9\ 159
 \end{array}$$

$$\begin{array}{r}
 7\ 270 \\
 + \\
 \boxed{} \\
 \hline
 9\ 074
 \end{array}$$

$$\begin{array}{r}
 5\ 309 \\
 + \\
 \boxed{} \\
 \hline
 7\ 309
 \end{array}$$

$$\begin{array}{r}
 6\ 219 \\
 + \\
 \boxed{} \\
 \hline
 9\ 107
 \end{array}$$

$$\begin{array}{r}
 7\ 825 \\
 + \\
 \boxed{} \\
 \hline
 9\ 380
 \end{array}$$





គណនា

$$2\,937 + 73 = 3\,010$$

$$5\,703 + 88 =$$

$$2\,917 + 398 =$$

$$4\,088 + 776 =$$

$$6\,607 + 2\,793 =$$

$$8\,708 + 1\,193 =$$



ចូរបង្កើតចំនួនខាងក្រោម

គេចាក់ថ្នាំឱ្យកុមារលើកទី 1 បាន 378 នាក់ ហើយលើក
 ទី 2 បាន 432 នាក់ ។ តើទាំងពីរលើកគេចាក់ថ្នាំឱ្យកុមារ
 បានប៉ុន្មាននាក់ ?



កុមារចាក់ថ្នាំបាន នាក់

$$\begin{array}{r} 378 \\ + 432 \\ \hline \end{array}$$


តាសីមានអាយុ 89 ហើយតាសុខមានអាយុលើស
 នាក់ 12 ឆ្នាំ ។



តាសុខមានអាយុ ឆ្នាំ

$$\begin{array}{r} 89 \\ + 12 \\ \hline \end{array}$$

ភូមិភ្នំមានបុរស 873 នាក់ ស្ត្រី 745 នាក់ ។
 ចូររកចំនួនមនុស្សក្នុងភូមិភ្នំ ។



ភូមិភ្នំមានមនុស្ស នាក់

$$\begin{array}{r} 873 \\ + 745 \\ \hline \end{array}$$

ពូពៅលក់មាន់បាន 235 ក្បាល នាក់នៅសល់ 87 ក្បាល
 ទៀត ។ តើគាត់យកមាន់
 ប៉ុន្មានមកលក់ ?



ពូពៅមានមាន់ ក្បាល

$$\begin{array}{r} 235 \\ + 87 \\ \hline \end{array}$$



ប្រើប្រាស់

ប៉ុកទិញស្ករមួយកីឡូផ្លែ 1 500 ៛ ហើយលក់ទៅវិញបាន 1 700 ៛ ។

តើភាគចំណេញ  $1\,700 - 1\,500 =$ ៛

បានប៉ុន្មាន ? ប៉ុកចំណេញ ៛


ក្នុងមួយថ្ងៃបូណាសន្សំប្រាក់បាន 200 ៛ ។ តើ 15 ថ្ងៃ បូណាសន្សំបាន

ប្រាក់ប៉ុន្មាន ? $200 \times 15 =$ ៛



បូណាសន្សំបានប្រាក់ ៛

ខ្មៅដៃ 6 ថ្ងៃ 3 000 ៛ ។ តើខ្មៅដៃមួយថ្ងៃប៉ុន្មាន ?



$3\,000 : 6 =$ ៛

ខ្មៅដៃមួយថ្ងៃ ៛

សុទ្ធទិញខ្មៅដៃ 3 ដឹងសៀវភៅ 5 ។ តើសុទ្ធទិញអស់ប្រាក់ប៉ុន្មាន ?



1 000 ៛



1 700 ៛

$3 \times 1\,700 + 5 \times 1\,000 =$ ៛

សុទ្ធទិញអស់ប្រាក់ ៛


ខ្មៅដៃមានប្រវែង




កៅអីមានកម្ពស់



ដើមត្នោតមានកម្ពស់



ក្នុង 7 ថ្ងៃ គេស្អាតបានកំណាត់ 42 ម ។ តើក្នុងមួយថ្ងៃគេស្អាតបាន
ប៉ុន្មានម៉ែត្រ ?



$$42 : 6 = \square \text{ ម}$$

$$\text{គេស្អាតបាន } \square \text{ ម}$$

ខ្មៅដៃ 1 ដើមមានប្រវែង 7 សម ។ តើខ្មៅដៃ 10 ដើមត្នោតមានប្រវែង
ប៉ុន្មានសង់ទីម៉ែត្រ ?



$$10 \times 7 = \square \text{ សម}$$

$$\text{ខ្មៅដៃត្នោតមានប្រវែង } \square \text{ សម}$$

តើទីលានមួយជុំមានចម្ងាយប៉ុន្មានម៉ែត្រ ?




$$70 + 200 + 70 + 200 = \square \text{ ម}$$

$$\text{មានចម្ងាយ } \square \text{ ម}$$



វិធីក



បំពេញចំនួន

$$\begin{array}{r} 2\ 175 \\ - \quad 43 \\ \hline \boxed{2\ 132} \end{array}$$

$$\begin{array}{r} 9\ 875 \\ - \quad 64 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 2\ 098 \\ - \quad 87 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 3\ 147 \\ - \quad 36 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 4\ 177 \\ - \quad 65 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 3\ 098 \\ - \quad 98 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 3\ 248 \\ - \quad 36 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 7\ 178 \\ - \quad 77 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 3\ 175 \\ - \quad 74 \\ \hline \boxed{} \end{array}$$



គណនា


$$\begin{array}{r} 9\ 292 \\ - \quad 82 \\ \hline 9\ 210 \end{array}$$

$$\begin{array}{r} 8\ 283 \\ - \quad 71 \\ \hline \square \end{array}$$

$$\begin{array}{r} 7\ 083 \\ - \quad 73 \\ \hline \square \end{array}$$

$$\begin{array}{r} 2\ 077 \\ - \quad 55 \\ \hline \square \end{array}$$


$$\begin{array}{r} 3\ 290 \\ - \quad 80 \\ \hline \square \end{array}$$



$$\begin{array}{r} 2\ 387 \\ - \quad 73 \\ \hline \square \end{array}$$

$$\begin{array}{r} 3\ 175 \\ - \quad 64 \\ \hline \square \end{array}$$

$$\begin{array}{r} 4\ 273 \\ - \quad 73 \\ \hline \square \end{array}$$



បំពេញចំនួន

$$\begin{array}{r} 3\ 273 \\ - \quad \square \\ \hline 3\ 210 \end{array}$$

$$\begin{array}{r} 9\ 081 \\ - \quad \square \\ \hline 9\ 010 \end{array}$$

$$\begin{array}{r} 7\ 244 \\ - \quad \square \\ \hline 7\ 202 \end{array}$$


$$\begin{array}{r} 4\ 232 \\ - \quad \square \\ \hline 4\ 200 \end{array}$$

$$\begin{array}{r} 8\ 073 \\ - \quad \square \\ \hline 8\ 021 \end{array}$$

$$\begin{array}{r} 7\ 328 \\ - \quad \square \\ \hline 7\ 301 \end{array}$$

$$\begin{array}{r} 9\ 171 \\ - \quad \square \\ \hline 9\ 110 \end{array}$$

$$\begin{array}{r} 7\ 235 \\ - \quad \square \\ \hline 7\ 200 \end{array}$$





គណនា

$$\begin{array}{r} 7\ 208 \\ - \quad 206 \\ \hline 7\ 002 \end{array}$$

$$\begin{array}{r} 2\ 755 \\ - \quad 134 \\ \hline \end{array}$$

$$\begin{array}{r} 9\ 487 \\ - \quad 376 \\ \hline \end{array}$$

$$\begin{array}{r} 4\ 857 \\ - \quad 631 \\ \hline \end{array}$$

$$\begin{array}{r} 2\ 877 \\ - \quad 106 \\ \hline \end{array}$$

$$\begin{array}{r} 3\ 797 \\ - \quad 605 \\ \hline \end{array}$$

$$\begin{array}{r} 7\ 240 \\ - \quad 230 \\ \hline \end{array}$$

$$\begin{array}{r} 8\ 694 \\ - \quad 603 \\ \hline \end{array}$$





គណនា

$$\begin{array}{r} 4\ 570 \\ - \quad 370 \\ \hline 4\ 200 \end{array}$$

$$\begin{array}{r} 3\ 303 \\ - \quad 303 \\ \hline \end{array}$$

$$\begin{array}{r} 3\ 528 \\ - \quad 527 \\ \hline \end{array}$$


$$\begin{array}{r} 1\ 556 \\ - \quad 445 \\ \hline \end{array}$$


$$\begin{array}{r} 3\ 978 \\ - \quad 827 \\ \hline \end{array}$$

$$\begin{array}{r} 5\ 527 \\ - \quad 414 \\ \hline \end{array}$$

$$\begin{array}{r} 4\ 328 \\ - \quad 323 \\ \hline \end{array}$$

$$\begin{array}{r} 1\ 293 \\ - \quad 273 \\ \hline \end{array}$$





បំពេញចំនួន

$$\begin{array}{r} 4\ 570 \\ - \quad 340 \\ \hline 4\ 230 \end{array}$$

$$\begin{array}{r} 3\ 978 \\ - \quad \quad \quad \\ \hline 3\ 234 \end{array}$$

$$\begin{array}{r} 3\ 303 \\ - \quad \quad \quad \\ \hline 3\ 001 \end{array}$$

$$\begin{array}{r} 5\ 527 \\ - \quad \quad \quad \\ \hline 5\ 204 \end{array}$$


$$\begin{array}{r} 3\ 528 \\ - \quad \quad \quad \\ \hline 3\ 111 \end{array}$$

$$\begin{array}{r} 4\ 328 \\ - \quad \quad \quad \\ \hline 4\ 111 \end{array}$$

$$\begin{array}{r} 1\ 556 \\ - \quad \quad \quad \\ \hline 1\ 214 \end{array}$$

$$\begin{array}{r} 1\ 293 \\ - \quad \quad \quad \\ \hline 1\ 071 \end{array}$$





គណនា

$$\begin{array}{r} 7\ 285 \\ - 2\ 064 \\ \hline 5\ 221 \end{array}$$

$$\begin{array}{r} 4\ 565 \\ - 3\ 424 \\ \hline \end{array}$$

$$\begin{array}{r} 5\ 544 \\ - 3\ 540 \\ \hline \end{array}$$


$$\begin{array}{r} 8\ 282 \\ - 7\ 272 \\ \hline \end{array}$$


$$\begin{array}{r} 8\ 079 \\ - 5\ 063 \\ \hline \end{array}$$

$$\begin{array}{r} 4\ 719 \\ - 2\ 618 \\ \hline \end{array}$$

$$\begin{array}{r} 3\ 773 \\ - 2\ 663 \\ \hline \end{array}$$

$$\begin{array}{r} 9\ 494 \\ - 7\ 484 \\ \hline \end{array}$$





គណិត

$$\begin{array}{r} 8\ 234 \\ - 7\ 224 \\ \hline 1\ 010 \end{array}$$

$$\begin{array}{r} 7\ 080 \\ - 6\ 070 \\ \hline \end{array}$$

$$\begin{array}{r} 5\ 656 \\ - 3\ 654 \\ \hline \end{array}$$


$$\begin{array}{r} 9\ 081 \\ - 3\ 071 \\ \hline \end{array}$$

$$\begin{array}{r} 7\ 405 \\ - 3\ 404 \\ \hline \end{array}$$

$$\begin{array}{r} 3\ 445 \\ - 1\ 444 \\ \hline \end{array}$$

$$\begin{array}{r} 7\ 373 \\ - 5\ 323 \\ \hline \end{array}$$

$$\begin{array}{r} 8\ 109 \\ - 6\ 107 \\ \hline \end{array}$$






បំពេញចំនួន

$$\begin{array}{r} 4\ 202 \\ - 3\ 201 \\ \hline 1\ 001 \end{array}$$

$$\begin{array}{r} 9\ 271 \\ - \quad \quad \quad \\ \hline 8\ 010 \end{array}$$

$$\begin{array}{r} 9\ 281 \\ - \quad \quad \quad \\ \hline 8\ 011 \end{array}$$

$$\begin{array}{r} 3\ 745 \\ - \quad \quad \quad \\ \hline 1\ 010 \end{array}$$



$$\begin{array}{r} 7\ 107 \\ - \quad \quad \quad \\ \hline 5\ 001 \end{array}$$

$$\begin{array}{r} 8\ 234 \\ - \quad \quad \quad \\ \hline 1\ 012 \end{array}$$

$$\begin{array}{r} 5\ 205 \\ - \quad \quad \quad \\ \hline 1\ 100 \end{array}$$


$$\begin{array}{r} 7\ 617 \\ - \quad \quad \quad \\ \hline 2\ 001 \end{array}$$



បំពេញចំនួន


$$9\ 331 - 21 = 9\ 310$$

$$7\ 488 - 67 = \text{○}$$




$$5\ 327 - 225 = \text{○}$$

$$9\ 719 - 618 = \text{○}$$



$$3\ 278 - 1\ 266 = \text{○}$$

$$4\ 277 - 3\ 277 = \text{○}$$





ដកមាតិកា

០២១៤

$$\begin{array}{r} 6\ 273 \\ - \quad 83 \\ \hline \boxed{6\ 190} \end{array}$$

$$\begin{array}{r} 5\ 207 \\ - \quad 74 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 2\ 255 \\ - \quad 66 \\ \hline \boxed{} \end{array}$$


$$\begin{array}{r} 7\ 924 \\ - \quad 55 \\ \hline \boxed{} \end{array}$$


$$\begin{array}{r} 7\ 362 \\ - \quad 57 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 7\ 052 \\ - \quad 72 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 4\ 297 \\ - \quad 88 \\ \hline \boxed{} \end{array}$$

$$\begin{array}{r} 2\ 479 \\ - \quad 88 \\ \hline \boxed{} \end{array}$$






គណិត

$$\begin{array}{r} 3\ 142 \\ - \quad 38 \\ \hline 3\ 104 \end{array}$$

$$\begin{array}{r} 3\ 032 \\ - \quad 87 \\ \hline \end{array}$$

$$\begin{array}{r} 8\ 293 \\ - \quad 84 \\ \hline \end{array}$$

$$\begin{array}{r} 4\ 321 \\ - \quad 47 \\ \hline \end{array}$$



$$\begin{array}{r} 4\ 213 \\ - \quad 48 \\ \hline \end{array}$$

$$\begin{array}{r} 2\ 072 \\ - \quad 25 \\ \hline \end{array}$$

$$\begin{array}{r} 9\ 328 \\ - \quad 39 \\ \hline \end{array}$$

$$\begin{array}{r} 1\ 234 \\ - \quad 74 \\ \hline \end{array}$$



បំពេញចំនួន


$$\begin{array}{r} 8\ 769 \\ - \quad \boxed{79} \\ \hline 8\ 690 \end{array}$$

$$\begin{array}{r} 9\ 678 \\ - \quad \boxed{} \\ \hline 9\ 579 \end{array}$$

$$\begin{array}{r} 2\ 483 \\ - \quad \boxed{} \\ \hline 2\ 429 \end{array}$$

$$\begin{array}{r} 8\ 423 \\ - \quad \boxed{} \\ \hline 8\ 379 \end{array}$$

$$\begin{array}{r} 7\ 887 \\ - \quad \boxed{} \\ \hline 7\ 869 \end{array}$$



$$\begin{array}{r} 2\ 040 \\ - \quad \boxed{} \\ \hline 2\ 001 \end{array}$$

$$\begin{array}{r} 8\ 009 \\ - \quad \boxed{} \\ \hline 7\ 912 \end{array}$$

$$\begin{array}{r} 9\ 000 \\ - \quad \boxed{} \\ \hline 8\ 912 \end{array}$$




គណិត

$$\begin{array}{r} 7\ 777 \\ - \quad 828 \\ \hline 6\ 949 \end{array}$$

$$\begin{array}{r} 8\ 888 \\ - \quad 929 \\ \hline \end{array}$$

$$\begin{array}{r} 9\ 272 \\ - \quad 525 \\ \hline \end{array}$$

$$\begin{array}{r} 4\ 455 \\ - \quad 626 \\ \hline \end{array}$$



$$\begin{array}{r} 3\ 377 \\ - \quad 287 \\ \hline \end{array}$$

$$\begin{array}{r} 8\ 822 \\ - \quad 902 \\ \hline \end{array}$$

$$\begin{array}{r} 1\ 172 \\ - \quad 363 \\ \hline \end{array}$$

$$\begin{array}{r} 7\ 211 \\ - \quad 121 \\ \hline \end{array}$$



គណិត

$$\begin{array}{r} 8\ 444 \\ - 515 \\ \hline 7\ 929 \end{array}$$

$$\begin{array}{r} 2\ 009 \\ - 222 \\ \hline \end{array}$$

$$\begin{array}{r} 7\ 002 \\ - 344 \\ \hline \end{array}$$


$$\begin{array}{r} 4\ 262 \\ - 548 \\ \hline \end{array}$$


$$\begin{array}{r} 9\ 373 \\ - 329 \\ \hline \end{array}$$

$$\begin{array}{r} 7\ 339 \\ - 299 \\ \hline \end{array}$$

$$\begin{array}{r} 2\ 075 \\ - 308 \\ \hline \end{array}$$

$$\begin{array}{r} 5\ 702 \\ - 507 \\ \hline \end{array}$$





បំពេញចំនួន

$$\begin{array}{r} 9\ 123 \\ - \quad 324 \\ \hline 8\ 799 \end{array}$$

$$\begin{array}{r} 3\ 209 \\ - \quad \square \\ \hline 2\ 804 \end{array}$$

$$\begin{array}{r} 4\ 221 \\ - \quad \square \\ \hline 3\ 667 \end{array}$$

$$\begin{array}{r} 3\ 717 \\ - \quad \square \\ \hline 3\ 388 \end{array}$$


$$\begin{array}{r} 2\ 995 \\ - \quad \square \\ \hline 1\ 771 \end{array}$$



$$\begin{array}{r} 5\ 002 \\ - \quad \square \\ \hline 4\ 687 \end{array}$$

$$\begin{array}{r} 4\ 203 \\ - \quad \square \\ \hline 3\ 958 \end{array}$$

$$\begin{array}{r} 7\ 180 \\ - \quad \square \\ \hline 6\ 890 \end{array}$$



គណនា

$$\begin{array}{r} 4\ 243 \\ - 3\ 088 \\ \hline 1\ 155 \end{array}$$

$$\begin{array}{r} 7\ 393 \\ - 4\ 094 \\ \hline \end{array}$$

$$\begin{array}{r} 8\ 074 \\ - 4\ 083 \\ \hline \end{array}$$


$$\begin{array}{r} 9\ 080 \\ - 7\ 009 \\ \hline \end{array}$$


$$\begin{array}{r} 3\ 404 \\ - 2\ 905 \\ \hline \end{array}$$

$$\begin{array}{r} 8\ 308 \\ - 6\ 009 \\ \hline \end{array}$$

$$\begin{array}{r} 4\ 708 \\ - 2\ 209 \\ \hline \end{array}$$

$$\begin{array}{r} 2\ 040 \\ - 1\ 050 \\ \hline \end{array}$$





គណនា

$$\begin{array}{r} 9\ 237 \\ - 6\ 128 \\ \hline 3\ 109 \end{array}$$



$$\begin{array}{r} 3\ 729 \\ - 1\ 782 \\ \hline \end{array}$$

$$\begin{array}{r} 7\ 281 \\ - 6\ 212 \\ \hline \end{array}$$



$$\begin{array}{r} 3\ 344 \\ - 1\ 774 \\ \hline \end{array}$$

$$\begin{array}{r} 5\ 566 \\ - 3\ 577 \\ \hline \end{array}$$



$$\begin{array}{r} 7\ 676 \\ - 4\ 808 \\ \hline \end{array}$$

$$\begin{array}{r} 5\ 252 \\ - 3\ 244 \\ \hline \end{array}$$



$$\begin{array}{r} 6\ 070 \\ - 4\ 080 \\ \hline \end{array}$$



បំពេញចំនួន


$$\begin{array}{r} 4\ 273 \\ - 2\ 382 \\ \hline 1\ 891 \end{array}$$

$$\begin{array}{r} 4\ 027 \\ - \quad \quad \quad \\ \hline 1\ 819 \end{array}$$

$$\begin{array}{r} 2\ 403 \\ - \quad \quad \quad \\ \hline 1\ 094 \end{array}$$

$$\begin{array}{r} 7\ 004 \\ - \quad \quad \quad \\ \hline 1\ 979 \end{array}$$


$$\begin{array}{r} 5\ 731 \\ - \quad \quad \quad \\ \hline 2\ 099 \end{array}$$



$$\begin{array}{r} 3\ 175 \\ - \quad \quad \quad \\ \hline 1\ 987 \end{array}$$

$$\begin{array}{r} 5\ 205 \\ - \quad \quad \quad \\ \hline 3\ 992 \end{array}$$

$$\begin{array}{r} 7\ 342 \\ - \quad \quad \quad \\ \hline 6\ 066 \end{array}$$



គណនា

$$2\ 479 - 99 = 2\ 380$$

$$7\ 339 - 86 = \quad$$

$$5\ 702 - 887 = \quad$$

$$6\ 070 - 182 = \quad$$

$$9\ 080 - 7\ 472 = \quad$$

$$4\ 234 - 2\ 315 = \quad$$



បំពេញចំនួន

$$3\ 142 - 35 = 3\ 107$$

$$9\ 328 - \text{ } = 9\ 279$$

$$7\ 887 - \text{ } = 7\ 588$$

$$8\ 009 - \text{ } = 7\ 220$$

$$2\ 483 - \text{ } = 1\ 959$$

$$9\ 738 - \text{ } = 8\ 865$$



ចូរបង្កត់ចំនួនខាងក្រោម

ឆ្នាំទេសសាលារៀនមានសិស្ស 1 523 នាក់

$$\begin{array}{r} 1\ 523 \\ - \quad \quad \end{array}$$

ឆ្នាំទៅមានសិស្សតែ 1 390 នាក់ ។

$$\begin{array}{r} 1\ 523 \\ - 1\ 390 \\ \hline \end{array}$$

តើសិស្សបានកើនចុំនួននាក់ ?

សិស្សកើន នាក់

ហាងទី 1 លក់ស្បែកជើងមួយគូថ្លៃ 9 200 រ

$$\begin{array}{r} 9\ 200 \\ - \quad \quad \end{array}$$

ហើយហាងទី 2 លក់មួយគូតែ 8 300 រ ។

$$\begin{array}{r} 9\ 200 \\ - 8\ 300 \\ \hline \end{array}$$

តើហាងទី 2 លក់ថោកជាងចុំនួនរៀល ?

លក់ថោកជាង រ

មីងសំទិញគ្រឿងមួយគីឡូក្រាមថ្លៃ 4 300 រ

$$\begin{array}{r} 5\ 300 \\ - \quad \quad \end{array}$$

ហើយលក់វិញថ្លៃ 5 300 រ ។ តើភាគ

$$\begin{array}{r} 5\ 300 \\ - 4\ 300 \\ \hline \end{array}$$

ចំណេញបានចុំនួនក្នុងមួយគីឡូក្រាម ?

ចំណេញបាន រ

ពូសំចិញ្ចឹមមាន់ 575 ក្បាល និងចិញ្ចឹមទា

$$\begin{array}{r} 575 \\ - \quad \quad \end{array}$$

តិចជាងមាន់ 37 ក្បាល ។


$$\begin{array}{r} 575 \\ - 37 \\ \hline \end{array}$$

តើភាគចិញ្ចឹមទាបានចុំនួនក្បាល ?

ភាគចិញ្ចឹមទាបាន ក្បាល



ចំណុះ



1 ល


$$1 \text{ ល} = 1000 \text{ មល}$$



60 មល

គុះប្រុងមានចំណុះ 1 ល

ដបថ្នាំមានចំណុះ 60 មល



330 មល

ទឹកក្រូច



60 មល

ដបថ្នាំ

ទឹកក្រូចមានចំណុះលើសដបថ្នាំ

$$\star - \star - \star \text{ មល}$$

កែវទឹកចំនួនកែវទើបស្មើនឹង 1 ល



125 មល

កែវទឹក

$$125 \times \star - \star$$

$$\text{ត្រូវមានកែវទឹក } \star \text{ កែវ}$$

សំគាល់ : មិលីម៉ែត្រ = មល , លីត្រ = ល



ចំណោទ



ទឹកក្រូច ៨ កំប៉ុងមានចំណុះប៉ុន្មាន ?


$$8 \times 330 = \square$$



ទឹកក្រូចមានចំណុះ មល



តូទឹក



ពែងទឹក

តើតូនេះមានទឹកប៉ុន្មានពែង ?

$$\square : \square = \square$$

តូមានទឹកចំនួន ពែង



ពាងទឹក

បើក្នុងមួយថ្ងៃគេប្រើទឹក ៨ ល ។

តើគេអាចប្រើបានប៉ុន្មានថ្ងៃ ?

$$\square : \square = \square$$


គេអាចប្រើបាន ថ្ងៃ

១

ម៉ោងនិងនាទី



សរសេរម៉ោងនិងនាទីតាមទ្រនីចនាឡិកា




ម៉ោង និង នាទី


6 : 15



ម៉ោង និង នាទី




ម៉ោង និង នាទី



ម៉ោង និង នាទី

ទ្រនីចន្ទី សំគាល់ម៉ោង , ទ្រនីចវែង សំគាល់នាទី




រាជធានីភ្នំពេញ

ម៉ោងចេញ	ម៉ោងទៅដល់
6 : 20	11 : 30


រយៈពេលធ្វើដំណើរ

$$11 : 30 - 6 : 20 = 5 : 10$$



ទេតូបាត់ដំបង

ប្រើពេលអស់ 5 ម៉ោង និង 15 នាទី




រាជធានីភ្នំពេញ

ម៉ោងចេញ	ម៉ោងទៅដល់
7 : 15	16 : 25


រយៈពេលធ្វើដំណើរ

$$\square - \square = \square$$



ក្រុងប៉ោយប៉ែក

ប្រើពេលអស់ ម៉ោង និង នាទី



រាជធានីភ្នំពេញ

ម៉ោងចេញ	ម៉ោងទៅដល់
7 : 45	13 : 15

រយៈពេលធ្វើដំណើរ

$$\square - \square = \square$$



ទេតូសៀមរាប

ប្រើពេលអស់ ម៉ោង និង នាទី




រាជធានីភ្នំពេញ

ម៉ោងចេញ	ម៉ោងទៅដល់
7 : 30	11 : 30

រយៈពេលធ្វើដំណើរ

$$\square - \square = \square$$



ទេតូព្រះសីហនុ

ប្រើពេលអស់ ម៉ោង និង នាទី







វិធីគុណ



គណនា

ឧទាហរណ៍



$$6 + 6 + 6 + 6 = 24$$

$$6 \times 4 = 24$$

$$6 + 6 + 6 + 6 + 6 = \square$$

$$6 \times 5 = \square$$

$$7 + 7 + 7 + 7 + 7 = \square$$

$$7 \times 5 = \square$$

$$8 + 8 + 8 + 8 + 8 = \square$$

$$8 \times 5 = \square$$

$$9 + 9 + 9 + 9 + 9 = \square$$


$$9 \times 5 = \square$$

$$7 + 7 + 7 + 7 + 7 + 7 = \square$$

$$7 \times 6 = \square$$

$$10 + 10 + 10 + 10 = \square$$

$$10 \times 4 = \square$$



បំពេញចំនួន

$6 \times \boxed{2} = \boxed{12}$



$9 \times \boxed{} = \boxed{}$



$8 \times \boxed{} = \boxed{}$



$7 \times \boxed{} = \boxed{}$



$10 \times \boxed{} = \boxed{}$



$9 \times \boxed{} = \boxed{}$





បំពេញចំនួន

4×3

12

6×2

42

18

14

45


16

36

24



គណិត



$$9 \times 5 = \square$$



$$6 \times 7 = \square$$



$$8 \times 7 = \square$$



បំពេញចំនួន

$6 \times 7 = \square$

$8 \times 9 = \square$

$9 \times 4 = \square$

$7 \times 7 = \square$

$7 \times 6 = \square$

$8 \times 7 = \square$

$9 \times \square = 63$


$\square \times 8 = 48$

$7 \times \square = 42$

$\square \times 6 = 54$

$9 \times \square = 36$

$\square \times 7 = 35$



វិធីគុណគ្នាដេញទុក

$$12 + 12 + 12 = \boxed{36}$$

$$12 \times 3 = \boxed{36}$$

$$\begin{array}{r}
 12 \\
 \times 3 \\
 \hline
 36
 \end{array}$$

$$\begin{array}{r}
 23 \\
 \times 3 \\
 \hline
 \end{array}$$


$$\begin{array}{r}
 14 \\
 \times 2 \\
 \hline
 \end{array}$$

$$\begin{array}{r}
 43 \\
 \times 2 \\
 \hline
 \end{array}$$

$$\begin{array}{r}
 33 \\
 \times 2 \\
 \hline
 \end{array}$$

$$\begin{array}{r}
 44 \\
 \times 2 \\
 \hline
 \end{array}$$

$$\begin{array}{r}
 13 \\
 \times 3 \\
 \hline
 \end{array}$$



វិធីគុណមានត្រីខុក

$$24 + 24 + 24 = \boxed{72}$$

$$24 \times 3 = \boxed{72}$$

$$\begin{array}{r}
 24 \\
 \times 3 \\
 \hline
 72
 \end{array}$$

$$\begin{array}{r}
 15 \\
 \times 3 \\
 \hline
 \end{array}$$

$$\begin{array}{r}
 24 \\
 \times 4 \\
 \hline
 \end{array}$$

$$\begin{array}{r}
 27 \\
 \times 3 \\
 \hline
 \end{array}$$

$$\begin{array}{r}
 19 \\
 \times 4 \\
 \hline
 \end{array}$$

$$\begin{array}{r}
 17 \\
 \times 5 \\
 \hline
 \end{array}$$

$$\begin{array}{r}
 46 \\
 \times 2 \\
 \hline
 \end{array}$$



វិធីគុណមានត្រីខុក

$$34 + 34 + 34 = 102$$

$$34 \times 3 = 102$$

$$\begin{array}{r}
 34 \\
 \times 3 \\
 \hline
 102
 \end{array}$$

$$\begin{array}{r}
 27 \\
 \times 4 \\
 \hline
 \end{array}$$


$$\begin{array}{r}
 38 \\
 \times 7 \\
 \hline
 \end{array}$$

$$\begin{array}{r}
 47 \\
 \times 5 \\
 \hline
 \end{array}$$

$$\begin{array}{r}
 29 \\
 \times 8 \\
 \hline
 \end{array}$$

$$\begin{array}{r}
 58 \\
 \times 7 \\
 \hline
 \end{array}$$

$$\begin{array}{r}
 38 \\
 \times 9 \\
 \hline
 \end{array}$$



វិធីគុណគ្មានត្រាខុក

$$123 + 123 + 123 = \boxed{369}$$

$$123 \times 3 = \boxed{369}$$

$$\begin{array}{r}
 123 \\
 \times \quad 3 \\
 \hline
 369
 \end{array}$$

$$\begin{array}{r}
 321 \\
 \times \quad 2 \\
 \hline
 \end{array}$$


$$\begin{array}{r}
 322 \\
 \times \quad 2 \\
 \hline
 \end{array}$$

$$\begin{array}{r}
 212 \\
 \times \quad 3 \\
 \hline
 \end{array}$$

$$\begin{array}{r}
 133 \\
 \times \quad 2 \\
 \hline
 \end{array}$$

$$\begin{array}{r}
 313 \\
 \times \quad 2 \\
 \hline
 \end{array}$$

$$\begin{array}{r}
 413 \\
 \times \quad 2 \\
 \hline
 \end{array}$$



វិធីគុណមាត្រាទុក

$$406 + 406 + 406 = \boxed{1218}$$

$$406 \times 3 = \boxed{1218}$$

$$\begin{array}{r}
 406 \\
 \times \quad 3 \\
 \hline
 1218
 \end{array}$$



$$\begin{array}{r}
 314 \\
 \times \quad 4 \\
 \hline
 \end{array}$$


$$\begin{array}{r}
 279 \\
 \times \quad 6 \\
 \hline
 \end{array}$$

$$\begin{array}{r}
 295 \\
 \times \quad 3 \\
 \hline
 \end{array}$$

$$\begin{array}{r}
 298 \\
 \times \quad 7 \\
 \hline
 \end{array}$$

$$\begin{array}{r}
 398 \\
 \times \quad 5 \\
 \hline
 \end{array}$$

$$\begin{array}{r}
 548 \\
 \times \quad 8 \\
 \hline
 \end{array}$$



គណិត

$$\begin{array}{r} 28 \\ \times 2 \\ \hline 56 \end{array}$$

$$\begin{array}{r} 17 \\ \times 3 \\ \hline \end{array}$$

$$\begin{array}{r} 43 \\ \times 5 \\ \hline \end{array}$$

$$\begin{array}{r} 72 \\ \times 6 \\ \hline \end{array}$$

$$\begin{array}{r} 81 \\ \times 4 \\ \hline \end{array}$$

$$\begin{array}{r} 72 \\ \times 5 \\ \hline \end{array}$$

$$\begin{array}{r} 321 \\ \times 3 \\ \hline \end{array}$$

$$\begin{array}{r} 245 \\ \times 5 \\ \hline \end{array}$$

$$\begin{array}{r} 307 \\ \times 6 \\ \hline \end{array}$$

$$\begin{array}{r} 672 \\ \times 3 \\ \hline \end{array}$$

$$\begin{array}{r} 923 \\ \times 8 \\ \hline \end{array}$$

$$\begin{array}{r} 617 \\ \times 7 \\ \hline \end{array}$$



ចំណោទ

បាវមួយច្រកស្រូវបាន 87kg ។

តើបាវ 8 ច្រកស្រូវបានប៉ុន្មាន ?



ស្រូវច្រកបាន kg

$$\begin{array}{r} 87 \\ \times 8 \\ \hline \end{array}$$

គេមានសៀវភៅអាន 7 បុទ ហើយក្នុងមួយបុទ

មាន 214 ក្បាល ។



រកចំនួនសៀវភៅ ។

សៀវភៅសរុប ក្បាល

$$\begin{array}{r} 214 \\ \times 7 \\ \hline \end{array}$$

សុទសន្សំប្រាក់ 300 រ ក្នុងមួយថ្ងៃ ។

តើ 7 ថ្ងៃសុទសន្សំប្រាក់បានប៉ុន្មាន ?



សុទសន្សំបាន រ

$$\begin{array}{r} 300 \\ \times 7 \\ \hline \end{array}$$

សាលប្រជុំមួយមានកៅអី 9 ជួរ គេដឹងថា

ក្នុងមួយជួរមានកៅអី 35 ។

តើសាលនោះមានកៅអីប៉ុន្មាន ?

មានចំនួន កៅអី

$$\begin{array}{r} 35 \\ \times 9 \\ \hline \end{array}$$




ធរណីមាត្រ




ប្រវែង


ចតុកោណមានអ្វីខ្លះ ?



ត្រីកោណមានអ្វីខ្លះ ?



ប្រវែងគិតជា សម




ទទឹង = សម

បណ្តោយ = សម

អង្កត់ទ្រូង = សម


ប្រវែងគិតជា សម




កម្ពស់ = សម

បាត = សម


ប្រាប់ឈ្មោះត្រីកោណទាំងអស់ដែលស្ថិតក្នុងចតុកោណ ។




កឃត	ខកឃ	<input type="text"/>	<input type="text"/>
<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>




រកបរិមាត្រ




$$\begin{aligned} \text{បរិមាត្រ} &= 3 + 6 + 4 \\ &= \boxed{13} \text{ សម} \end{aligned}$$



$$\begin{aligned} \text{បរិមាត្រ} &= \boxed{} + \boxed{} + \boxed{} \\ &= \boxed{} \text{ សម} \end{aligned}$$




$$\begin{aligned} \text{បរិមាត្រ} &= \boxed{} + \boxed{} + \boxed{} \\ &= \boxed{} \text{ សម} \end{aligned}$$




$$\begin{aligned} \text{បរិមាត្រ} &= \boxed{} + \boxed{} + \boxed{} \\ &= \boxed{} \text{ សម} \end{aligned}$$


សំគាល់ : សង់ទីម៉ែត្រ = សម




រកបរិមាត្រ




$$\begin{aligned} \text{បរិមាត្រ} &= 4 + 4 + 6 + 6 \\ &= \boxed{20} \text{ សម} \end{aligned}$$




$$\begin{aligned} \text{បរិមាត្រ} &= \boxed{} + \boxed{} + \boxed{} + \boxed{} \\ &= \boxed{} \text{ សម} \end{aligned}$$




$$\begin{aligned} \text{បរិមាត្រ} &= \boxed{} + \boxed{} + \boxed{} + \boxed{} \\ &= \boxed{} \text{ សម} \end{aligned}$$




$$\begin{aligned} \text{បរិមាត្រ} &= \boxed{} + \boxed{} + \boxed{} + \boxed{} \\ &= \boxed{} \text{ សម} \end{aligned}$$




រកផ្ទៃក្រឡា




$$\begin{aligned} \text{ផ្ទៃក្រឡា} &= 3 \times 4 \\ &= \boxed{12} \text{ សមការេ} \end{aligned}$$



$$\begin{aligned} \text{ផ្ទៃក្រឡា} &= \boxed{} \times \boxed{} \\ &= \boxed{} \text{ សមការេ} \end{aligned}$$



$$\begin{aligned} \text{ផ្ទៃក្រឡា} &= \boxed{} \times \boxed{} \\ &= \boxed{} \text{ សមការេ} \end{aligned}$$



$$\begin{aligned} \text{ផ្ទៃក្រឡា} &= \boxed{} \times \boxed{} \\ &= \boxed{} \text{ សមការេ} \end{aligned}$$



វិធីចែក



គណនា

ឧទាហរណ៍

វិធីចែក	ឱង	វិធីគុណ
$24 : 4 = 6$	\longleftrightarrow	$6 \times 4 = 24$
$32 : 8 = 4$	\longleftrightarrow	$8 \times 4 = 32$

$35 : 7 = \boxed{5}$

$7 \times \boxed{5} = 35$

$18 : 3 = \boxed{}$

$3 \times \boxed{} = 18$

$32 : 8 = \boxed{}$

$8 \times \boxed{} = 32$

$42 : 7 = \boxed{}$

$7 \times \boxed{} = 42$

$49 : 7 = \boxed{}$

$7 \times \boxed{} = 49$

$64 : 8 = \boxed{}$

$8 \times \boxed{} = 64$

$27 : 3 = \boxed{}$

$3 \times \boxed{} = 27$





$28 : 7 = \boxed{}$

$7 \times \boxed{} = 28$



គណនា

ឧទាហរណ៍



ប្រមាណវិធីចែក

ផ្ទៀងផ្ទាត់

វិនិច្ឆ័យ

$$\begin{array}{r|l} 12 & 4 \\ \hline 12 & 3 \\ \hline 0 & \end{array}$$

$$4 \times 3 = 12$$

$$\begin{array}{r|l} 21 & 3 \\ \hline & \end{array}$$

$$\begin{array}{r|l} 36 & 9 \\ \hline & \end{array}$$

$$\begin{array}{r|l} 48 & 6 \\ \hline & \end{array}$$

$$\begin{array}{r|l} 45 & 5 \\ \hline & \end{array}$$


$$\begin{array}{r|l} 18 & 2 \\ \hline & \end{array}$$

$$\begin{array}{r|l} 32 & 8 \\ \hline & \end{array}$$

$$\begin{array}{r|l} 35 & 7 \\ \hline & \end{array}$$

$$\begin{array}{r|l} 32 & 4 \\ \hline & \end{array}$$

$$\begin{array}{r|l} 64 & 8 \\ \hline & \end{array}$$



គណិត

$16 : 4 = \text{○}$

$32 : 4 = \text{○}$

$81 : 9 = \text{○}$

$63 : 9 = \text{○}$

$48 : 8 = \text{○}$

$72 : 9 = \text{○}$

$28 : 4 = \text{○}$

$18 : 6 = \text{○}$

$56 : 7 = \text{○}$

$64 : 8 = \text{○}$

$72 : 8 = \text{○}$

$36 : 6 = \text{○}$



វិធីចែកគ្នាសំណល់

ធ្វើវិធីចែក $36 : 3$

$$\begin{array}{r} 36 \quad | \quad 3 \\ \hline \end{array}$$



$$\begin{array}{r} 36 \quad | \quad 3 \\ 3 \quad | \quad 1 \\ \hline 06 \end{array}$$



$$\begin{array}{r} 36 \quad | \quad 3 \\ 3 \quad | \quad 12 \\ \hline 06 \\ \hline 0 \end{array}$$

ហេតុនេះ $36 : 3 = 12$

គណនា

$$\begin{array}{r} 22 \quad | \quad 2 \\ \hline \end{array}$$

$$\begin{array}{r} 72 \quad | \quad 6 \\ \hline \end{array}$$

$$\begin{array}{r} 75 \quad | \quad 5 \\ \hline \end{array}$$

$$\begin{array}{r} 42 \quad | \quad 2 \\ \hline \end{array}$$

$$\begin{array}{r} 88 \quad | \quad 8 \\ \hline \end{array}$$

$$\begin{array}{r} 84 \quad | \quad 7 \\ \hline \end{array}$$

$$\begin{array}{r} 52 \quad | \quad 4 \\ \hline \end{array}$$

$$\begin{array}{r} 42 \quad | \quad 3 \\ \hline \end{array}$$

$$\begin{array}{r} 90 \quad | \quad 9 \\ \hline \end{array}$$



វិធីចែកមានសំណល់

ឧទាហរណ៍



ប្រមាណវិធីចែក

$$\begin{array}{r|l} 13 & 4 \\ \hline 12 & 3 \\ \hline 1 & \end{array}$$

ហេតុនេះ $13 : 4 = 3$ សំណល់ 1

គណនា

$$\begin{array}{r|l} 15 & 2 \\ \hline & \end{array}$$

$$\begin{array}{r|l} 65 & 8 \\ \hline & \end{array}$$

$$\begin{array}{r|l} 44 & 7 \\ \hline & \end{array}$$

$$\begin{array}{r|l} 33 & 4 \\ \hline & \end{array}$$

$$\begin{array}{r|l} 17 & 3 \\ \hline & \end{array}$$

$$\begin{array}{r|l} 73 & 9 \\ \hline & \end{array}$$

$$\begin{array}{r|l} 43 & 6 \\ \hline & \end{array}$$

$$\begin{array}{r|l} 37 & 5 \\ \hline & \end{array}$$

$$\begin{array}{r|l} 82 & 9 \\ \hline & \end{array}$$



វិធីចែកមានសំណល់

ធ្វើវិធីចែក $37 : 3$

$$\begin{array}{r}
 37 \quad | \quad 3 \\
 \hline
 \end{array}
 \longrightarrow
 \begin{array}{r}
 37 \quad | \quad 3 \\
 3 \quad | \quad 1 \\
 \hline
 07
 \end{array}
 \longrightarrow
 \begin{array}{r}
 37 \quad | \quad 3 \\
 3 \quad | \quad 12 \\
 \hline
 07 \\
 6 \\
 \hline
 1
 \end{array}$$

ហេតុនេះ $37 : 3 = 12$ សំណល់ 1

គណនា

$23 \quad | \quad 2$

$73 \quad | \quad 6$

$46 \quad | \quad 5$

$43 \quad | \quad 2$


$92 \quad | \quad 8$

$83 \quad | \quad 7$

$53 \quad | \quad 4$

$44 \quad | \quad 3$

$92 \quad | \quad 9$



វិធីចែកគ្នានសំណល់

ធ្វើវិធីចែក 234 : 3

$$\begin{array}{r} 234 | 3 \\ \hline \end{array}$$



$$\begin{array}{r} 234 | 3 \\ 21 | 7 \\ \hline 24 \end{array}$$



$$\begin{array}{r} 234 | 3 \\ 21 | 78 \\ \hline 24 \\ 24 \\ \hline 00 \end{array}$$

ហេតុនេះ 234 : 3 = 78

គណនា

$$\begin{array}{r} 220 | 2 \\ \hline \end{array}$$

$$\begin{array}{r} 606 | 6 \\ \hline \end{array}$$

$$\begin{array}{r} 525 | 5 \\ \hline \end{array}$$

$$\begin{array}{r} 248 | 2 \\ \hline \end{array}$$

$$\begin{array}{r} 168 | 8 \\ \hline \end{array}$$

$$\begin{array}{r} 840 | 7 \\ \hline \end{array}$$

$$\begin{array}{r} 464 | 4 \\ \hline \end{array}$$


$$\begin{array}{r} 633 | 3 \\ \hline \end{array}$$

$$\begin{array}{r} 189 | 9 \\ \hline \end{array}$$



វិធីចែកមានសំណល់

ធ្វើវិធីចែក $425 : 4$



ហេតុនេះ $425 : 4 = 106$ សំណល់ 1

គណនា

$$\begin{array}{r} 245 \mid 2 \\ \hline \end{array}$$

$$\begin{array}{r} 845 \mid 6 \\ \hline \end{array}$$

$$\begin{array}{r} 754 \mid 5 \\ \hline \end{array}$$

$$\begin{array}{r} 423 \mid 2 \\ \hline \end{array}$$

$$\begin{array}{r} 169 \mid 8 \\ \hline \end{array}$$

$$\begin{array}{r} 708 \mid 7 \\ \hline \end{array}$$

$$\begin{array}{r} 485 \mid 4 \\ \hline \end{array}$$

$$\begin{array}{r} 134 \mid 3 \\ \hline \end{array}$$

$$\begin{array}{r} 946 \mid 9 \\ \hline \end{array}$$



ចូរធ្វើប្រតិបត្តិ

ឧទាហរណ៍

វិធីចែក

ធ្វើបញ្ជាក់

$$26 : 4 = 6 \text{ សំណល់ } 2$$

$$4 \times 6 + 2 = 24 + 2 = 26$$

វិធីចែក

ធ្វើបញ្ជាក់

$$37 : 5 = 7 \text{ សំណល់ } 2$$

$$5 \times 7 + 2 = 37$$

$$115 : 6 = 19 \text{ សំណល់ } 1$$

$$\text{ } \times \text{ } + \text{ } = \text{ }$$

$$274 : 7 = 39 \text{ សំណល់ } 1$$

$$\text{ } \times \text{ } + \text{ } = \text{ }$$

$$107 : 8 = 13 \text{ សំណល់ } 3$$

$$\text{ } \times \text{ } + \text{ } = \text{ }$$

$$113 : 9 = 12 \text{ សំណល់ } 5$$

$$\text{ } \times \text{ } + \text{ } = \text{ }$$

$$128 : 9 = 14 \text{ សំណល់ } 2$$

$$\text{ } \times \text{ } + \text{ } = \text{ }$$



ចែកដាច់នឹងមួយចំនួន

15 : 2 = 7 សំណល់ 1 នោះ 15 ចែកមិនដាច់នឹង 2

24 : 7 = 3 សំណល់ 3 នោះ 24 ចែកមិនដាច់នឹង 7

ដើរចែកដាច់ចូរត្រូវ

18 ចែកដាច់នឹង 6

23 ចែកដាច់នឹង 9

28 ចែកដាច់នឹង 6


39 ចែកដាច់នឹង 3

72 ចែកដាច់នឹង 9

213 ចែកដាច់នឹង 3

212 ចែកដាច់នឹង 4

305 ចែកដាច់នឹង 5



ចែកដាច់នឹង 2

24 ចែកដាច់នឹង 4 ព្រោះមានលេខ 4 ខាងចុងជាលេខគូ

150 ចែកដាច់នឹង 2 ព្រោះមានលេខ 0 ខាងចុងមួយចំនួន

រកចំនួនដែលចែកដាច់នឹង 2

204

107


730

442

552

321

204



ចែកដាច់នឹង 5

250 ចែកដាច់នឹង 5 ព្រោះមានលេខចុង 5

420 ចែកដាច់នឹង 5 ព្រោះមានលេខចុង 0 មួយចំនួន

រកចំនួនដែលចែកដាច់នឹង 5

105

320

302

403

215

700

105



ចែកដាច់នឹង 4

216 ចែកដាច់នឹង 4 ព្រោះ 16 ចែកដាច់នឹង 4

214 ចែកមិនដាច់នឹង 4 ព្រោះ 14 ចែកមិនដាច់នឹង 4

ចែកដាច់នឹង 4 កាលណាលេខទាបចុងពីរខ្ទង់ចែកដាច់នឹង 4

រកចំនួនដែលចែកដាច់នឹង 4

124

334

532

204

484

274

124



ចែកដាច់នឹង 3

315 ចែកដាច់នឹង 3 ព្រោះ $3 + 1 + 5 = 9$ ចែកដាច់នឹង 3

413 ចែកមិនដាច់នឹង 3 ព្រោះ $4 + 1 + 3 = 8$ ចែកមិនដាច់នឹង 3

ចែកដាច់នឹង 3 កាលណាផលបូកលេខចែកដាច់នឹង 3

រកចំនួនដែលចែកដាច់នឹង 3

825

108


214

828

371

714

825



បំពេញចំណុច

$8 \times \square = 32$

$7 \times \square = 35$

$\square \times 9 = 63$

$\square \times 4 = 36$

$7 \times \square = 84$

$6 \times \square = 84$

$5 \times \square = 360$

$6 \times \square = 432$

$\square \times 7 = 238$

$\square \times 8 = 360$

$9 \times \square = 639$

$\square \times 7 = 308$



បំពេញចំនួន

$$48 : \square = 8$$

$$42 : \square = 7$$

$$\square : 6 = 7$$

$$\square : 6 = 84$$

$$\square : 7 = 49$$

$$\square : 9 = 81$$

$$345 : \square = 69$$

$$393 : \square = 131$$

$$\square : 6 = 23$$

$$\square : 7 = 14$$

$$\square : 8 = 42$$

$$828 : \square = 92$$



ចំណោម

បើគេយកកូនឈើ 234 ដើមទៅដាំជា 9 ជួរ ។
តើក្នុងមួយជួរមានកូនឈើប៉ុន្មានដើម ?


$$\begin{array}{r|l} 234 & 9 \\ \hline & \end{array}$$



ក្នុងមួយជួរមានកូនឈើ ដើម

បានមួយអាចដាក់ដំបាង 6 បើគេមានដំ 726 ។
តើគេត្រូវការបានប៉ុន្មាន ?


$$\begin{array}{r|l} 726 & 6 \\ \hline & \end{array}$$



ត្រូវការ បាន

បានមួយដាក់ផ្លែក្រូចបាន 8 ផ្លែ បើគេ
មានក្រូច 114 ផ្លែ ។ តើគេត្រូវការបានប៉ុន្មាន ?
ហើយនៅសល់ផ្លែក្រូចប៉ុន្មាន ?

$$\begin{array}{r|l} 114 & 8 \\ \hline & \end{array}$$




ត្រូវការ បាន
នៅសល់ផ្លែក្រូច ផ្លែ



ប្រភាគ


ឧទាហរណ៍




$$\frac{1}{4}$$



$$\frac{2}{4}$$



$$\frac{3}{4}$$




$$\frac{4}{4} = 1$$


សរសេរ ប្រភាគ




$$\frac{3}{4}$$



$$\frac{2}{4}$$



$$\frac{2}{6}$$




$$\frac{2}{8}$$


ផាត់ ពណ៌ លើ រូប




$$\frac{2}{4}$$



$$\frac{2}{4}$$



$$\frac{2}{6}$$




$$\frac{2}{8}$$



រកប្រភាគនៃមួយចំនួន

រក $\frac{3}{5}$ នៃថ្ងៃចាំម 10




គេគ្រូររក $\frac{3}{5} \times 10$

$10 : 5 = 2$

$2 \times 3 = 6$

ហេតុនេះ $\frac{3}{5} \times 10 = 6$

រក $\frac{4}{6}$ នៃកូនចាច់ 12




គេគ្រូររក $\frac{4}{6} \times 12$

$12 : 6 = \square$

$\square \times 4 = \square$

ហេតុនេះ $\frac{4}{6} \times 12 = \square$

រក $\frac{2}{3}$ នៃឡាន 9




គេគ្រូររក $\frac{2}{3} \times 9$

$9 : 3 = \square$

$\square \times 2 = \square$

ហេតុនេះ $\frac{2}{3} \times 9 = \square$

រក $\frac{5}{8}$ នៃប៊ូតិ 16



គេគ្រូររក $\frac{5}{8} \times 16$

$16 : 8 = \square$

$\square \times 5 = \square$




ហេតុនេះ $\frac{5}{8} \times 16 = \square$




ក្រាបរូបភាព

ក្រាបរូបភាព		ខ្លឹមសារ
ថ្ងៃទី 1		ថ្ងៃទី 1 លក់បាន <input type="text" value="30"/> ក្បាល
ថ្ងៃទី 2		ថ្ងៃទី 2 លក់បាន <input type="text"/>
ថ្ងៃទី 3		ថ្ងៃទី 3 លក់បាន <input type="text"/>

 តាងម៉ាត់ 10 ក្បាល

ក្រាបរូបភាព		ខ្លឹមសារ
ថ្នាក់ "ក"		ថ្នាក់ "ក" អវត្តមាន <input type="text" value="2"/> នាក់
ថ្នាក់ "ខ"		ថ្នាក់ "ខ" អវត្តមាន <input type="text"/>
ថ្នាក់ "គ"		ថ្នាក់ "គ" អវត្តមាន <input type="text"/>

 តាងសិស្ស 2 នាក់

ក្រាបរូបភាព		ខ្លឹមសារ
ភូមិ "ក"		ភូមិ "ក" មានគោ <input type="text" value="60"/> ក្បាល
ភូមិ "ខ"		ភូមិ "ខ" មានគោ <input type="text"/>
ភូមិ "គ"		ភូមិ "គ" មានគោ <input type="text"/>

 តាងគោ 20 ក្បាល

ភូមិ មានគោច្រើនជាងគេ
ភូមិ មានគោស្មើនឹងភូមិ



ចំនួនសិស្សចូលអានសៀវភៅ

មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា
១៥០០ ១៥០០ ១៥០០	១៥០០ ១៥០០ ១៥០០ ១៥០០ ១៥០០	១៥០០ ១៥០០ ១៥០០ ១៥០០ ១៥០០	១៥០០ ១៥០០	១៥០០ ១៥០០ ១៥០០ ១៥០០ ១៥០០	១៥០០ ១៥០០ ១៥០០ ១៥០០ ១៥០០ ១៥០០



តាងឱ្យសិស្ស 50 នាក់

ត្រិះរិះសារ

- ខែមេសា មានសិស្ស នាក់ចូលអាន
- ខែមិថុនា មានសិស្ស នាក់ចូលអាន
- ខែ មានសិស្សនាក់ចូលអានច្រើនជាង
- ខែ មានសិស្សនាក់ចូលអានតិចជាង
- ខែ និងខែ មានសិស្សអានស្មើគ្នា
- ខែមិថុនា មានសិស្សអានច្រើនជាងខែឧសភា នាក់
- ខែមីនា មានសិស្សអានតិចជាងខែឧសភា នាក់
- មានសិស្សអានសរុប នាក់



លំនាំគំរូ



បំពេញលេខតាមគំរូ

○ △			
○ △ □			
○ ○ △			
○ □ △ △			

បំពេញលេខតាមគំរូ

222	333		101	202	
123	234		135	357	

$$1 + 3 = 4 = 2 \times 2$$

$$1 + 3 + 5 = 9 = 3 \times 3$$

$$1 + 3 + 5 + 7 = \square = \square \times \square$$

$$1 + 3 + 5 + 7 + 9 = \square = \square \times \square$$

အဖွဲ့အစည်းကိန်း ၁

140	160	180	240	260	280
340	360	380	440	460	480
540	560	580	640	660	680
740	760	780	840	860	880
940	960	980			

အဖွဲ့အစည်းကိန်း ၂

1 400	1 600	1 800	2 400	2 600	2 800
3 400	3 600	3 800	4 400	4 600	4 800
5 400	5 600	5 800	6 400	6 600	6 800
7 400	7 600	7 800	8 400	8 600	8 800
9 400	9 600	9 800			

အဖွဲ့အစည်းကိန်း ၃

3 895	=	3 000	+	800	+	90	+	5
6 760	=	6 000	+	700	+	60		
7 801	=	7 000	+	800	+	1		
8 095	=	8 000	+	90	+	5		
9 007	=	9 000	+	7				

အဖွဲ့အစည်းကိန်း ၄

246	264	426	462	624	642
149	194	419	491	941	914
2 233	2 323	2 332	3 322	3 232	3 223
5 501	5 051	5 105	5 015	1 550	1 055

အဖွဲ့အစည်းတန်း ၈

2 043	2 403	3 042	3 402	4 302
2 395	2 592	2 593	2 953	3 295
7 289	7 829	7 892	7 982	8 729
1 313	1 331	3 113	3 131	3 311

အဖွဲ့အစည်းတန်း ၉

7 720	7 702	7 270	7 207	7 072
4 631	4 613	4 361	4 316	4 136
9 881	9 818	9 188	8 981	8 918
7 650	7 605	7 560	7 065	7 056

အဖွဲ့အစည်းတန်း ၁၀

2 750	3 470	9 340	1 206	3 560
4 300	9 700	8 400	7 300	6 600
3 000	4 000	4 000	8 000	8 000

အဖွဲ့အစည်းတန်း ၁၁

7kg	35kg	48kg	3kg
-----	------	------	-----

အဖွဲ့အစည်းတန်း ၁၂

4 989	2 888	4 079	9 268
4 877	8 188	1 099	5 697

အဖွဲ့အစည်းတန်း ၁၃

8 866	3 387	7 088	1 899
4 378	6 785	4 084	6 769

ចម្លើយសំណួរទី ១១

65 40 44 48 84 33 84

ចម្លើយសំណួរទី ១២

2 889 9 397 4 888 2 977

3 997 7 898 8 894

ចម្លើយសំណួរទី ១៣

7 838 4 678 9 999 8 999

5 877 3 989 4 989

ចម្លើយសំណួរទី ១៤

235 743 445 467 442 266 260

ចម្លើយសំណួរទី ១៥

9 888 8 999 9 849 6 998

8 779 9 899 8 747

ចម្លើយសំណួរទី ១៦

9 998 6 857 7 577 8 599

9 899 9 978 8 995

ចម្លើយសំណួរទី ១៧

4 202 2 374 1 620 1 402

4 423 6 023 2 317

ចម្លើយសំណួរទី ១៨

8 776 2 879 6 897 9 868 7 989

ចង្កើយង់ក្រុង ១៩

92 821 881 2 303 3 524

ចង្កើយង់ក្រុង ២០

9 175 7 803 8 123 1 363

7 321 3 900 9 160

ចង្កើយង់ក្រុង ២១

8 803 8 282 4 330 2 901

3 857 4 902 9 303

ចង្កើយង់ក្រុង ២២

71 84 62 66 97 77 68

ចង្កើយង់ក្រុង ២៣

9 001 9 803 2 416 3 563

4 800 8 000 2 665

ចង្កើយង់ក្រុង ២៤

8 704 3 920 5 050 8 901

9 010 8 403 8 000

ចង្កើយង់ក្រុង ២៥

379 805 279 829 872 927 583

ចង្កើយង់ក្រុង ២៦

9 000 8 062 9 143 7 111

9 039 9 130 7 327

ចម្លើយទំនើង ២៧

9 480	8 011	9 502	9 010
8 000	5 140	8 973	

ចម្លើយទំនើង ២៨

1 396	1 768	1 888	1 804
2 000	2 888	1 555	

ចម្លើយទំនើង ២៩

5 791	3 315	4 864	9 400	9 901
-------	-------	-------	-------	-------

ចម្លើយទំនើង ៣០

810 នាក់	101 ឆ្នាំ	1 618 នាក់	322 ក្បាល
----------	-----------	------------	-----------

ចម្លើយទំនើង ៣១

200 ៛	300 ៛	500 ៛	10 100 ៛
-------	-------	-------	----------

ចម្លើយទំនើង ៣២

7 ម	70 សម	540 សម
-----	-------	--------

ចម្លើយទំនើង ៣៣

9 811	2 011	3 111	4 112
3 000	3 212	7 101	3 101

ចម្លើយទំនើង ៣៤

8 212	7 010	2 022	3 210
2 314	3 111	4 200	

បង្កើតបង់សំណើ ៣៧

71 42 32 52 27 61 35

បង្កើតបង់សំណើ ៣៦

2 621 9 111 4 226 2 771

3 192 7 010 8 091

បង្កើតបង់សំណើ ៣៧

3 151 3 000 5 113 3 001

4 005 1 111 1 020

បង្កើតបង់សំណើ ៣៧

744 302 323 417

217 341 222

បង្កើតបង់សំណើ ៣៧

3 016 1 141 2 101 2 004

1 110 1 010 2 010

បង្កើតបង់សំណើ ៤០

4 001 1 010 2 001 2 002

2 050 6 010 2 002

បង្កើតបង់សំណើ ៤១

1 261 1 270 2 735 2 106

7 222 4 105 5 616

បង្កើតបង់សំណើ ៤២

7 421 5 102 9 101 2 012 1 000

အဖွဲ့အစည်းတို့၏ ၎

7 305 5 133 6 980 2 189
 4 209 7 869 2 391

အဖွဲ့အစည်းတို့၏ ၎၂

4 165 2 945 2 047 8 209
 9 289 4 274 1 160

အဖွဲ့အစည်းတို့၏ ၎၃

99 54 44 18 39 97 88

အဖွဲ့အစည်းတို့၏ ၎၄

7 959 8 747 3 829 3 090
 7 920 809 7 090

အဖွဲ့အစည်းတို့၏ ၎၅

1 787 6 658 3 714 9 044
 7 040 1 767 5 195

အဖွဲ့အစည်းတို့၏ ၎၆

405 554 329 1 224 315 245 290

အဖွဲ့အစည်းတို့၏ ၎၇

499 3 299 2 299 3 991
 2 499 2 071 990

အဖွဲ့အစည်းတို့၏ ၈၀

1 947 1 069 1 570 1 989
 2 868 2 008 1 990

ចម្លើយសំណួរលេខ ៥១

2 208	1 309	5 025	3 632
1 188	1 213	1 276	

ចម្លើយសំណួរលេខ ៥២

7 253	4 815	5 888	1 608	1 919
-------	-------	-------	-------	-------

ចម្លើយសំណួរលេខ ៥៣

49	299	789	524	873
----	-----	-----	-----	-----

ចម្លើយសំណួរលេខ ៥៤

133 ភាគ	900 ។	1 000 ។	538 ក្បាល
---------	-------	---------	-----------

ចម្លើយសំណួរលេខ ៥៥

270 មធ	8 កែវ
--------	-------

ចម្លើយសំណួរលេខ ៥៦

2 640 មល	20 ពែង	25 ថ្ងៃ
----------	--------	---------

ចម្លើយសំណួរលេខ ៥៧

3 : 35	6 : 05	10 : 15
--------	--------	---------

ចម្លើយសំណួរលេខ ៥៨

9 ម៉ោង និង 10 នាទី	5 ម៉ោង និង 30 នាទី	4 ម៉ោង
--------------------	--------------------	--------

ចម្លើយសំណួរលេខ ៥៩

30	35	40	45	42	40
----	----	----	----	----	----

အဖွဲ့အစည်းအစီ ၅၀

$9 \times 3 = 27$

$8 \times 4 = 32$

$7 \times 4 = 28$

$10 \times 5 = 50$

$9 \times 1 = 9$

အဖွဲ့အစည်းအစီ ၅၁

$18 = 2 \times 9 = 3 \times 6$

$45 = 9 \times 5 = 5 \times 9$

$36 = 6 \times 6 = 4 \times 9$

$42 = 7 \times 6 = 6 \times 7$

$14 = 2 \times 7 = 7 \times 2$

$16 = 2 \times 8 = 4 \times 4$

$24 = 6 \times 4 = 3 \times 8$

အဖွဲ့အစည်းအစီ ၅၂

$9 \times 5 = 45$

$6 \times 7 = 42$

$8 \times 7 = 56$

အဖွဲ့အစည်းအစီ ၅၃

$42 \quad 63 \quad 36 \quad 49 \quad 42 \quad 56 \quad 7 \quad 6 \quad 6 \quad 9 \quad 4 \quad 5$

အဖွဲ့အစည်းအစီ ၅၄

$69 \quad 28 \quad 86 \quad 66 \quad 88 \quad 39$

အဖွဲ့အစည်းအစီ ၅၅

$45 \quad 96 \quad 81 \quad 76 \quad 85 \quad 92$

အဖွဲ့အစည်းအစီ ၅၆

$108 \quad 266 \quad 235 \quad 232 \quad 406 \quad 342$

အဖွဲ့အစည်းအစီ ၅၇

$642 \quad 644 \quad 636 \quad 266 \quad 626 \quad 826$

အဖွဲ့အစည်းအစီ ၅၈

$1\ 256 \quad 1\ 674 \quad 885 \quad 2\ 086 \quad 1\ 990 \quad 4\ 384$

ចម្លើយទំព័រទី ៦៩

51 215 432 324 360 963
 1 225 1 842 2 016 7 384 4 319

ចម្លើយទំព័រទី ៧០

696kg 1 498 ក្បាល 2 100 ។ 315 កៅស៊ូ

ចម្លើយទំព័រទី ៧១

3 សម 4 សម 5 សម 3 សម 6 សម
 កគង ១ងឃ កទង កឃង កទក កទឃ

ចម្លើយទំព័រទី ៧២

24 សម 18 សម 18 សម

ចម្លើយទំព័រទី ៧៣

20 សម 22 សម 20 សម

ចម្លើយទំព័រទី ៧៤

16 សម កាព 6 សម កាព 20 សម កាព

ចម្លើយទំព័រទី ៧៥

6 4 6 7 8 9 4

ចម្លើយទំព័រទី ៧៦

7 4 8 9 9 4 5 8 8

ចម្លើយទំព័រទី ៧៧

4 8 9 7 6 8 7 3 8 8 9 6

ចម្លើយទំព័រទី ៧៨

11 12 15 21 11 12 13 14 10

ចម្លើយទំព័រទី ៧៩

15 : 2 = 7	សំណល់ 1	65 : 8 = 8	សំណល់ 1
44 : 7 = 6	សំណល់ 1	33 : 4 = 8	សំណល់ 1
17 : 3 = 5	សំណល់ 2	73 : 9 = 8	សំណល់ 1
43 : 6 = 7	សំណល់ 1	37 : 5 = 7	សំណល់ 2
82 : 9 = 9	សំណល់ 1		

ចម្លើយទំព័រទី ៨០

11 សំណល់ 1	12 សំណល់ 1	9 សំណល់ 1
21 សំណល់ 1	11 សំណល់ 4	11 សំណល់ 6
13 សំណល់ 1	14 សំណល់ 2	10 សំណល់ 2

ចម្លើយទំព័រទី ៨១

110 101 105 124 21 120 116 211 21

ចម្លើយទំព័រទី ៨២

122 សំណល់ 1	140 សំណល់ 5	150 សំណល់ 4
211 សំណល់ 1	21 សំណល់ 1	101 សំណល់ 1
121 សំណល់ 1	44 សំណល់ 2	105 សំណល់ 1

ចម្លើយទំព័រទី ៨៣

$6 \times 19 + 1 = 115$	$7 \times 39 + 1 = 274$	$8 \times 13 + 3 = 107$
$9 \times 12 + 5 = 113$	$9 \times 18 + 2 = 128$	

ចម្លើយទី៧៧ ៨៤

39 ចែកដាច់នឹង 3

212 ចែកដាច់នឹង 4

72 ចែកដាច់នឹង 9

305 ចែកដាច់នឹង 5

213 ចែកដាច់នឹង 3

ចម្លើយទី៧៨ ៨៥

730

442

552

320

215

700

ចម្លើយទី៧៩ ៨៦

532 , 204 , 484 ចែកដាច់នឹង 4

108 , 828 , 714 ចែកដាច់នឹង 3

ចម្លើយទី៨០ ៨៧

5

7

9

12

14

72

72

34

45

71

44

ចម្លើយទី៨១ ៨៨

6

42

504

343

729

5

3

138

98

336

9

ចម្លើយទី៨២ ៨៩

26 ដើម

121 ពាន

14 ពាន ទៅសល់ក្រូច 2

ចម្លើយទី៨៣ ៩០

សរសេរប្រភាគ

$\frac{2}{4}$

$\frac{3}{6}$


$\frac{3}{8}$

ផាស់ពណ៌លើរូប

$\frac{3}{4}$

$\frac{7}{9}$

$\frac{5}{8}$



ចម្លើយទំព័រទី ៧១

8 6 10

ចម្លើយទំព័រទី ៧២

ថ្ងៃទី 2 លក់មាន់បាន $10 \times 4 = 40$ ក្បាល

ថ្ងៃទី 3 លក់មាន់បាន $10 \times 3 = 30$ ក្បាល

ថ្នាក់ "ខ" អវត្តមាន $2 \times 3 = 6$ នាក់

ថ្នាក់ "ក" អវត្តមាន $2 \times 2 = 4$ នាក់

ភូមិ "ខ" មានគោ $20 \times 5 = 100$ ក្បាល

ភូមិ "ក" មានគោ $20 \times 3 = 60$ ក្បាល

ភូមិ "ខ" មានគោច្រើនជាងគេ

ភូមិ "ក" មានគោស្មើនឹងភូមិ "ក"

ចម្លើយទំព័រទី ៧៣

ខែមេសាមានសិស្ស 100 នាក់

ខែមិថុនាមានសិស្ស 350 នាក់


ខែមិថុនា

ខែកុម្ភៈ និង មីនា

ខែមិថុនា មានសិស្សចូលអានច្រើនជាង ខែឧសភា 100 នាក់

ខែមីនា មានសិស្សចូលអានតិចជាង ខែឧសភា 50 នាក់

មានសិស្សអានសរុប 1 250 នាក់



222	333	444
123	234	345
101	202	303
135	357	579

$$1 + 3 + 5 + 7 = 16 = 4 \times 4$$

$$1 + 3 + 5 + 7 + 9 = 25 = 5 \times 5$$



សូមជូនពរសំណាងល្អគ្រប់វាគ្មា



1 គីឡូ = 1 000 ក្រាម

1 kg = 1000g



លីត្រ ជាឯកតាទំហំរាវដោយអក្សរ ល ឬ ១



បរិមាណត្រីកោណ = ជ្រុង + ជ្រុង + ជ្រុង

